

ក្រសួងអគ្គិសីទក្រុងហ្សឺណែវ



បញ្ជីត្រួតពិនិត្យ សម្រាប់ការពារអគ្គិសីទនៅផ្ទះ

អ្វីបំផុតអាការចេញពីផ្ទះ ដោយគេរក្សាជិតព្រាង

ក្រាម/ចាស់ / ១៨

- ✓ តើលោកអ្នកមាន ប្រអប់ស៊ីរ៉ែនពេលមានផ្សែង (smoke alarm) នៅផ្ទះរបស់លោកអ្នក យ៉ាងហោចណាស់មួយ នៅជាន់នីមួយៗ ឬទេ?
- ✓ តើលោកអ្នកពិនិត្យមើលថ្ម 9-volt ដែលធ្វើឲ្យប្រអប់ស៊ីរ៉ែនពេលមានផ្សែងដើរ ប្រចាំសប្តាហ៍ ហើយដូរថ្មរៀងរាល់ឆ្នាំ ឬទេ?
- ✓ តើលោកអ្នកពិនិត្យមើលថ្ម លីទីម សម្រាប់រយៈពេល១០ឆ្នាំ (10-year lithium) ដែលធ្វើឲ្យប្រអប់ស៊ីរ៉ែនពេលមានផ្សែងដើរ ប្រចាំសប្តាហ៍ ឬទេ?
- ✓ តើលោកអ្នកបានតម្លើង ប្រអប់ស៊ីរ៉ែនពេលមានឧស្ម័នកាបូនិក (carbon monoxide alarm) ចម្ងាយ ១៥ ហ្វីត ពីកន្លែងគេងនីមួយៗ ហើយពិនិត្យមើលរៀងរាល់សប្តាហ៍ ឬទេ?
- ✓ តើគ្រួសារលោកអ្នកមាន "រៀបចំផែនការជម្លៀសចេញពេលមានអគ្គិសីទនៅផ្ទះ" ដែលបានកំណត់កន្លែងសម្រាប់ជួបគ្នានៅខាងក្រៅ ឬទេ?

អ្វីបំផុតអាការចេញពីផ្ទះ ដោយគេរក្សាជិតព្រាង

- ✓ តើលោកអ្នកតែងតែពិនិត្យ លើគ្រឿង និងប្រដាប់អុចបារីផ្សេងទៀត ឬទេ មុនពេលបោះវាចោល?
- ✓ តើលោកអ្នកបានបង្កើតវិន័យ "ជក់នៅក្រៅផ្ទះ" សម្រាប់សុវត្ថិភាពរបស់ក្រុមគ្រួសារលោកអ្នក ឬទេ?
- ✓ តើលោកអ្នកអានស្លាកព្រមាននៅលើកំប៉ុងបាញ់រុក្ខជាតិទាំងអស់ ឬទេ? កំប៉ុងបាញ់រុក្ខជាតិខ្លះងាយស្រួលឆាបឆេះណាស់។
- ✓ បើសិនជាលោកអ្នកមានសមាជិកគ្រួសារដែលប្រើអ៊ុកស៊ីហ្សែននៅក្នុងផ្ទះ តើមានការហាមដក់បារីនៅក្នុងបន្ទប់ជាមួយគ្នានឹងគ្រឿងអ៊ុកស៊ីហ្សែន ឬទេ?

អ្នកប្រើប្រាស់ប្រអប់ស៊ីរ៉ែន

- ✓ តើនៅក្នុងបន្ទប់នីមួយៗមានកន្លែងដោតខ្សែភ្លើងគ្រប់គ្រាន់ឬទេ ដើម្បីជៀសវាងការដោតខ្សែភ្លើងច្រើនក្នុងកន្លែងតែមួយ និងប្រើខ្សែភ្លើងដោតបន្តផងដែរ?
- ✓ តើលោកអ្នកមានកន្លែងដោតខ្សែភ្លើងពិសេស សម្រាប់ឧបករណ៍ធំៗ ដូចជាម៉ាស៊ីនត្រជាក់ ឬទេ?
- ✓ តើលោកអ្នកពិនិត្យមើលសំណឹក ខ្សែភ្លើងសម្រាប់ដោតបន្ត និងខ្សែភ្លើងសម្រាប់ឧបករណ៍ធំៗ ឲ្យបានញឹកញាប់ ឬទេ?
- ✓ តើលោកអ្នកកុះកម្រិតសំណឹក ខ្សែភ្លើងសម្រាប់ដោតបន្ត និងខ្សែភ្លើង លើបំពង់ ឬដែកគោល ឬទេ?

អ្នកប្រើប្រាស់ប្រអប់ស៊ីរ៉ែន

- ✓ តើលោកអ្នករក្សា ជាន់ក្នុងដី ទូដាក់ខោអាវ និងទីក្រោមដំបូល មិនឲ្យមានសម្ភារៈដែលងាយឆេះ ឬផ្ទះ ឬទេ?
- ✓ តើលោកអ្នកទុកកំប៉ុង ថ្នាំលាប ថ្នាំកំទេច និងជាតិដែកផ្សេងៗទៀត ដោយបិទឲ្យជិត ឬទេ?
- ✓ តើលោកអ្នកបោះចោលវត្ថុធាតុដែលលែងត្រូវការណាដែលប្រកបដោយគ្រោះថ្នាក់ ដូចជា ថ្នាំលាប ថ្នាំកំទេច ឲ្យបានត្រឹមត្រូវ ឬទេ?
- ✓ តើសមាជិកនៅក្នុងគ្រួសាររបស់លោកអ្នកទាំងអស់ ដឹងថា មិនត្រូវប្រើ សាំង ឬវត្ថុធាតុដែលងាយឆេះផ្សេងៗ សម្រាប់ដុសលាងនៅក្នុងផ្ទះ ឬទេ?

អ្នកប្រើប្រាស់ប្រអប់ស៊ីរ៉ែន

- ✓ នៅពេលលោកអ្នកទទួលបានដំណេក តើលោកអ្នកតែងតែបិទម៉ាស៊ីនកំដៅតូចៗដែលអាចដូរកន្លែងបាន ឬទេ?
- ✓ តើលោកអ្នកតែងតែចាក់ប្រេងប្រដាប់កំដៅតូចៗដែលអាចដូរកន្លែងបាន នៅក្រៅផ្ទះ ឬទេ?
- ✓ តើលោកអ្នកធ្វើយ៉ាងណាដើម្បីរក្សា ម៉ាស៊ីនកំដៅតូចៗដែលអាចដូរកន្លែងបាន ឲ្យនៅក្នុងចម្ងាយដែលមានសុវត្ថិភាព យ៉ាងហោចណាស់៣ហ្វីត ពីរបស់ដែលងាយឆេះ ដូចជា ពួក និងគ្រឿងសង្ហារឹម ឬទេ?
- ✓ តើលោកអ្នកលាងខ្លាញ់ឲ្យជ្រះពី ចង្ក្រាន ចង្ក្រានសម្រាប់ដុត និងចង្ក្រានសម្រាប់អាំង ដែលនៅក្នុងផ្ទះបាយ ឬទេ?
- ✓ តើរ៉ាំងននដែលនៅជិត ចង្ក្រានក្នុងផ្ទះបាយ និងម៉ាស៊ីនកំដៅ បានរៀបចំដើម្បីកុំឲ្យរ៉ាំងនននោះបក់ ទៅលើ ឬទៅជិត ចង្ក្រាន ឬទេ?
- ✓ តើលោកអ្នកធ្វើយ៉ាងណាដើម្បីកុំទុកម្ហូបដែលកំពុងចំអិន ចោលនៅលើចង្ក្រាន ឬទេ?
- ✓ តើលោកអ្នកបង្វិលដៃឆ្នាំងចូលក្នុង ឲ្យផុតពីគែមចង្ក្រាន ឬទេ?

ចំណុចពិសេសសម្រាប់មាតាបិតា

- ✓ តើលោកអ្នកទុក ឈើតូស និងដែកកេះ ឲ្យផុតពីដៃក្មេង ឬទេ?
- ✓ នៅពេលលោកអ្នកចេញទៅក្រៅ (ទោះជាមិនយូរក៏ដោយ) តើលោកអ្នកឲ្យអ្នកដែលមានការទទួលខុសត្រូវនៅជាមួយកូនលោកអ្នក ឬទេ?
- ✓ នៅពេលមានអគ្គិសីទ ឬពេលឈឺថ្កាត់ជាបន្ទាន់ តើអ្នកមើលកូនរបស់លោកអ្នកដឹងថាត្រូវធ្វើដូចម្តេច ឬទេ?
- ✓ តើលោកអ្នកទុកទៀនដែលឆេះ ឆ្ងាយពីក្មេង និងឆ្ងាយពីសារធាតុដែលងាយឆេះ ឬទេ?

សម្រាប់ អគ្គិសីទ ឬពេលឈឺថ្កាត់ជាបន្ទាន់ សូមចុច ៩-១-១

សម្រាប់ ប្រអប់ស៊ីរ៉ែនពេលមានផ្សែង សូមចុច ៣១១

រៀបចំដោយ ក្រសួងអគ្គិសីទ www.phila.gov/fire

Revised 5/2012

ដើម្បីជ្រាបពីឯកសារដែលបានបកប្រែ និងព័ត៌មានបន្ថែមជាភាសាខ្មែរ សូមមើលក្នុងវិបសែ www.philasd.org/language/khmer